



របាយការណ៍
ប្រចាំត្រីមាសទី២ | ២០២៣

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៣	ឆ្នាំ២០២២
ទ្រព្យសកម្មសរុប	២.៦១៣.៤៣៤	២.៤៨០.១៣៩
បំណុលសរុប	១.៧៣៥.៦៨២	១.៧១១.៧៩១
មូលធនសរុប	៨៧៧.៧៥២	៧៦៨.៣៤៨

លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២
ចំណូលសរុប	១៨៥.៩៧៨	១៩២.១៥៥
ចំណេញ/(ខាត) មុនបង់ពន្ធ	៥៨.៦៧៩	៥៣.១៣៥
ចំណេញ/(ខាត) ក្រោយបង់ពន្ធ	៤៥.៨៣៤	៤១.៦៩៧
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៤៦.១២៤	៤២.៣២៤

អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២៣	ឆ្នាំ២០២២
អនុបាតសាធារណៈ (ដង)	០,៣	០,៣
អនុបាតចរន្ត (%)	១១	៤
អនុបាតចរន្តលឿន (%)	១០	៣

អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (%)	២	២
អនុបាតចំណេញធៀបនឹងមូលធន (%)	៥	៦
អនុបាតគម្លាតចំណេញដុល (%)	៦១	៥៤
អនុបាតគម្លាតចំណេញភាព (%)	២៥	២២
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (រៀល)	២៤	៨.៤៦៤.៨០០
អនុបាតលទ្ធភាពបង់ការប្រាក់ (ដង)	៤	៩

ក្រាហ្វិកអំពីព័ត៌មាន ហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ

ទ្រព្យសកម្មសរុប
(ប៊ីលានរៀល)



បានកើនឡើង ១៣៣,៣ ប៊ីលានរៀល ឬ +៥% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ ២០២២

បំណុលសរុប
(ប៊ីលានរៀល)



បានកើនឡើងពី ២៣,៩ ប៊ីលានរៀល ឬ +១% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ ២០២២

មូលធនសរុប
(ប៊ីលានរៀល)



បានកើនឡើង ៣១៦,៦ ប៊ីលានរៀល ឬ +១០% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ ២០២២


របាយការណ៍ចំណេញ/(ខាត)

ចំណូល
(ប៊ីលានរៀល)



បានថយចុះចំនួន ៦,២ ប៊ីលានរៀល ឬ -៣% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២

ចំណេញ/(ខាត)មុនបង់ពន្ធ
(ប៊ីលានរៀល)




បានកើនឡើង ៥,៥ ប៊ីលានរៀល ឬ +១០% នៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២

ចំណេញ/(ខាត) ក្រោយបង់ពន្ធ
(ប៊ីលានរៀល)



បានកើនឡើង ៤,៩ ប៊ីលានរៀល ឬ +១០% នៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២

ចំណេញលម្អិតក្នុង ការិយបរិច្ឆេទ
(ប៊ីលានរៀល)



បានកើនឡើង ៣,៤ ប៊ីលានរៀល ឬ +៩% នៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២

សមាសភាព ក្រុមប្រឹក្សាភិបាល



អ្នកឧញ៉ា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល



លោក WILLIAM MARK HANNA
អភិបាលមិនប្រតិបត្តិ



លោក PAUL CAREY CLEMENTS
អភិបាលមិនប្រតិបត្តិ



លោក CHRISTOPHER DONALD TIFFIN
អភិបាលមិនប្រតិបត្តិ



លោកស្រី ហិប សិកា
អភិបាលឯករាជ្យ



សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល

ជូនចំពោះម្ចាស់ភាគហ៊ុនជាទីគោរព!

តាងនាមឱ្យ និងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក ទាំងអស់ ខ្ញុំមានសេចក្តីសោមនស្សរីករាយបង្ហាញនូវ របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់ក្រុមហ៊ុន និងក្រុមហ៊ុន បុត្រសម្ព័ន្ធ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

នាពាក់កណ្តាលនៃឆ្នាំ ២០២៣ គឺជាពេលវេលាដ៏ស្វិតស្វាញសម្រាប់ ក្រុមការងាររបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក ដែលបានក្លាយជាដៃគូ ទូរគមនាគមន៍ផ្លូវការរបស់ព្រឹត្តិការណ៍ SEAGAMES លើកទី ៣២ និង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ខណៈពេលក្រុមហ៊ុនកំពុងត្រៀម សម្រាប់ការចុះបញ្ជីលក់មូលបត្រជាលើកដំបូង នៅក្រុមហ៊ុនផ្សារមូលបត្រ កម្ពុជា និងរក្សាការប្តេជ្ញាចិត្តក្នុងការបន្តទំនាក់ទំនងជាមួយទីផ្សារ និងផ្តល់ ជូនអតិថិជនរបស់យើងនូវសេវាកម្មពិសេស និងបទពិសោធន៍ជារៀងរាល់ ថ្ងៃ។ ក្រុមហ៊ុនបន្តពង្រីក និងធ្វើឱ្យប្រសើរឡើងនូវបណ្តាញសេវា ដែលត្រូវ បានទទួលស្គាល់ជាបន្តបន្ទាប់ដោយក្រុមហ៊ុន OpenSignal សម្រាប់ពាន រង្វាន់នៃបទពិសោធន៍ល្បឿនដោយឡែកលឿនជាងគេ (ប្រគល់កាលពី ខែសីហា ឆ្នាំ២០២៣) និងដោយ OOKLA លើប្រព័ន្ធសេវាទូរសព្ទល្បឿន លឿនជាងគេ (ត្រីមាសទី១ ដល់ត្រីមាសទី២ ឆ្នាំ២០២៣)។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនទទួលបានការឯកភាព លើលទ្ធផលនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ពីនិយ័តកម្មមូលបត្រកម្ពុជា បន្ទាប់មក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន បានចុះបញ្ជីលក់មូលបត្រជាលើកដំបូងដោយជោគជ័យ នៅ ក្រុមហ៊ុនមូលបត្រកម្ពុជា។ ក្រុមហ៊ុនទទួលបានទឹកប្រាក់ចំនួន ៥.២៨៤.៥៨៧ ដុល្លារ ពីការបោះផ្សាយលក់មូលបត្រជាលក់ដំបូង ចំនួន ៩.២៧១.២០៦ ភាគហ៊ុន (ក្នុងតម្លៃ ២.២៧០ រៀលក្នុងមួយ ភាគហ៊ុន)។

ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុនមានប្រាក់ចំណូលសរុបចំនួន ១៨៥.៩៧៨ លានរៀល មានការថយចុះចំនួន ៣,២% បើធៀបទៅ ត្រីមាសទី២ ឆ្នាំ២០២២ ដែលមានចំនួន ១៩២.១៥៥ លានរៀល និងមាន ចំណេញក្នុងការិយបរច្ឆេទចំនួន ៤៥.៨៣៤ លានរៀល កើនឡើងចំនួន ៩,៩% ធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២២ មានចំនួន ៤១.៦៩៧ លានរៀល។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនមានទ្រព្យសកម្មសរុប ចំនួន ២.៦១៣.៤៣៤ លានរៀល មានទ្រព្យសកម្មរយៈពេលវែងចំនួន ២.៥១៤.៤១៣ លានរៀល និងមានទ្រព្យសកម្មរយៈពេលខ្លីចំនួន ៩៩.០២១ លានរៀល និងមានមូលធនភាគហ៊ុនិកសរុបចំនួន ៨៧៧.៧៥២ លានរៀល កើនឡើងចំនួន ១៤,២% បើធៀបទៅនឹង ឆ្នាំ២០២២ មានត្រឹមតែ ៧៦៨.៣៤៨ លានរៀល។

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
ហត្ថលេខា និងត្រា



អ្នកខ្សែកាត់ គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល

TABLE OF CONTENTS

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	iv

ផ្នែកទី១. ព័ត៌មានទូទៅពាក់ព័ន្ធនឹងក្រុមហ៊ុន

ក. អត្តសញ្ញាណរបស់ក្រុមហ៊ុន	1
ខ. លក្ខណៈនៃធុរកិច្ច	2
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាស	3

ផ្នែកទី២. ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក	10
ខ. រចនាសម្ព័ន្ធចំណូល	11

ផ្នែកទី៣. របាយការណ៍ហិរញ្ញវត្ថុដែលត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ 12

ផ្នែកទី៤. ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	13
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	15
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	16
ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	16
ង. ផលប៉ះពាល់នៃអតិផរណា	16
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	17

ហត្ថលេខាអភិបាលរបស់ក្រុមហ៊ុន 18

ផ្នែកទី ១៖ ព័ត៌មានទូទៅពាក់ព័ន្ធនឹង ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ក អត្តសញ្ញាណរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ខេម ជ្វីអេសអេម ម.ក
ជាអក្សរឡាតាំង	CAMGSM PLC
អក្សរកូដ	KH9000220006
ទីស្នាក់ការ	អគារលេខ ២៤៦ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព្ទ	(៨៥៥) ១២ ៨១២ ៨១២/៨១២
លេខទូរសារ	គ្មាន
គេហទំព័រ	www.cellcard.com.kh
អ៊ីម៉ែល	investor_relations@cellcard.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០១៥២៧៤ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៦ ដោយក្រសួងពាណិជ្ជកម្ម
លេខអាជ្ញាបណ្ណ	គ្មាន
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មាន	០៦១/២៣ SERC/SSR ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
ឈ្មោះបុគ្គលតំណាងក្រុមហ៊ុន	លោក Simon John Perkins

ខ លក្ខណៈនៃធុរកិច្ច

ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណសម្រាប់ផ្តល់ និងប្រតិបត្តិការសេវាទូរសព្ទចល័ត GSM Digital Cellular នៅក្នុង ព្រះរាជាណាចក្រកម្ពុជាពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនទទួលបានការ អនុញ្ញាតវិនិយោគតាមរយៈលិខិតលេខ ១០៦៦/៩៦ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៩៦ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា /ក្រុមប្រឹក្សាវិនិយោគកម្ពុជា។ ក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួង ពាណិជ្ជកម្ម (MOC) និងទទួលបានលិខិតអនុញ្ញាតលេខ ២១៥៩ M.O.C ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ ១៩៩៦។ លេខចុះបញ្ជីក្រសួងពាណិជ្ជកម្ម គឺ INV 231E/1996។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមាន៖

- ក). ការដំឡើង និងប្រតិបត្តិលើបរិក្ខារ និងម៉ាស៊ីនទាំងអស់ដែលប្រើសម្រាប់ការតភ្ជាប់ ជាមួយនិងប្រតិបត្តិការបណ្តាញទូរសព្ទចល័ត GSM នៅទូទាំងប្រទេសកម្ពុជា និងរាល់ ផលិតផលទាំងអស់ដែលជាផ្នែកបន្ថែម បំពេញបន្ថែម ឬជាផ្នែកនៃគ្រឿងបរិក្ខារទាំងនោះ និង
- ខ). ធ្វើទីផ្សារ និងលក់ផលិតផល និង/ឬសេវាកម្មទូរគមនាគមន៍របស់ ខេម ជ្វីអេសអេម នានា។

អាជ្ញាបណ្ណថ្មីចំនួនពីរត្រូវបានទទួលនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានសុពលភាព រយៈពេល ៣០ ឆ្នាំ គិតចាប់ពីថ្ងៃចេញអាជ្ញាបណ្ណ និងអាចបន្តសម្រាប់រយៈពេល ៥ ឆ្នាំបន្ថែម ទៀតសម្រាប់សេវាប្រើប្រាស់បច្ចេកវិទ្យា GSM និងការបែងចែកប្រកង់ និងបច្ចេកវិទ្យា ៣G។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុនម៉ូប៊ីលីតេ ខេមភេនី លីមីតធីត ទទួលបាន អាជ្ញាបណ្ណសម្រាប់ប្រើប្រាស់បច្ចេកវិទ្យា ៤G បន្ថែមពីលើបច្ចេកវិទ្យា ២G និង ៣G។ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ខេម ជ្វីអេសអេម បានទទួលអាជ្ញាបណ្ណសម្រាប់ការផ្តល់ និងប្រតិបត្តិការសេវាសម្លេងតាមអ៊ីនធឺណិត (VoIP) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ខេម ជ្វីអេសអេម បានទទួលអាជ្ញាបណ្ណសម្រាប់ការផ្តល់ និងប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) នៅព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សាជីវកម្មទូរគមនាគមន៍ (ខេមបូខា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខេម ជ្វីអេសអេម បានទទួលអាជ្ញាបណ្ណសម្រាប់ ប្រតិបត្តិការ និងសេវាកម្មអង់តែន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។



ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ៩៨,៥% ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Royal Millicom Co., Ltd (RMC) ដែលមាន ទីស្នាក់ការកណ្តាលនៅអគារលេខ ២៤៦ H-I មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។

គី ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ទី៥ ខែមេសា ឆ្នាំ២០២៣
ប្រកាសបើកដំណើរការ IPO



ក ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៣
ដាក់ឱ្យដំណើរការគម្រោងសេរី+

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
ចុះអនុស្សាវរណ៍នៃការយោគយល់គ្នាជាមួយ MyCLNQ & Visa



គី ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ខែមេសា ឆ្នាំ២០២៣

ទទួលបានពានរង្វាន់បណ្តាញទូរសព្ទចល័តល្បឿនជាងគេបំផុត



មេសា ២០២៣
នវានុវត្តន៍សេវាឌីជីថលដ៏ល្អបំផុត
ទស្សនាវដ្តី GLOBAL BRANDS



មេសា ២០២៣
ប្រតិបត្តិការទូរសព្ទប្រចាំឆ្នាំ
គំនិតផ្តួចផ្តើមឌីជីថលប្រចាំឆ្នាំ
ពានរង្វាន់ទូរគមនាគមន៍អាស៊ី

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣

ចូលរួមពីជើងភ្នំភ្លើងគប់ ស៊ីហ្គេម



ក ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣
ដាក់ឱ្យដំណើរការគម្រោង Tourist+

ភ្ជាប់ជាមួយបណ្តាញទូរស័ព្ទចល័ត
លឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា

ស៊ឹម តិកតិកថ្លៃ
\$12=50GB
2,500 នាទី
2,500 សារ
មុនឆ្នាំ 30 ថ្ងៃ

ជាមួយ កញ្ចប់ថ្លៃទាបសុខភាព

ទទួលបាន ការញុះញង់ 50% លើ Grab

បញ្ចូលថ្លៃ 10% លើថ្ងៃសិនជាមួយការ VISA

Cambodia's Fastest Mobile Network
Ookla® Speedtest Awards™ Winner

EXCLUSIVE TELECOM PARTNER
cellcard

READY. STEADY. SEA GAMES.

FREE SIMCARD
DOUBLE DATA
HEALTH SERVICE

GET YOURS AT OUR BOOTH OUTSIDE

SCAN TO DOWNLOAD YOUR E-SIM

EXCLUSIVE TELECOM PARTNER
cellcard

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣
ចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

EXCLUSIVE TELECOM PARTNER
cellcard

លើកូនដំណាតិ របស់អ្នក

ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានបារ៉ាំង 2023

ភ្ជាប់ជាមួយបណ្តាញទូរស័ព្ទចល័ត ដែលមានល្បឿនលឿនជាងគេ បំផុតរបស់កម្ពុជា

Cambodia's Fastest Mobile Network
Ookla® Speedtest Awards™ Winner

EXCLUSIVE TELECOM PARTNER
cellcard

ពិធីចុះហត្ថលេខា

ពិធីចុះហត្ថលេខា

EXCLUSIVE TELECOM PARTNER
cellcard

ក ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជឺអេសអេម ម.ក

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣
ដាក់ឱ្យដំណើរការកម្មវិធី ហ្គេម Arena



ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣
ចូលរួមពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២



ក ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣
ដាក់ឱ្យដំណើរការកញ្ចប់ រ៉ូមីង

TRAVELING IS MORE FUN WITH INTERNET

Roaming Internet Day Pack Starting from **\$2/day**

Dial ***1785#**

or via Cellcard app

*your subscription will automatically renew every 24 hours.

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
ដាក់ឱ្យដំណើរការគម្រោង កញ្ចប់អ៊ីនធឺណិតលើយន្តហោះ

កញ្ចប់អ៊ីនធឺណិតលើយន្តហោះ **\$5= 500 MB** 24 ម៉ោង

អ្នកគួរត្រៀមអ្វី?

1 ចុះលេខទូរស័ព្ទតាមលេខដូចខាងក្រោម

2 ភ្ជាប់កញ្ចប់អ៊ីនធឺណិតលើយន្តហោះ

3 ភ្ជាប់បានដោយជោគជ័យតាមរយៈការស្រាវជ្រាវ

Cambodia's Fastest Mobile Network
Ookla's Speedtest Awards™ Winner

cellcard 4G LTE

ក

ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣

ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា




ផ្នែកទី ២៖ ព័ត៌មានអំពីលទ្ធផល ប្រតិបត្តិការធុរកិច្ច



លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ភាពរីកចម្រើន និងលទ្ធផលនៃបទពិសោធន៍របស់អ្នកប្រើប្រាស់

ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក ត្រូវបានទទួលស្គាល់ថាជាបណ្តាញទូរសព្ទចល័តលឿនជាងគេបំផុតរបស់ប្រទេសកម្ពុជា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ យោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុន Opensignal និងក្រុមហ៊ុន Ookla។ ក្រុមហ៊ុន បានបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ក្រុមហ៊ុន ដោយបន្ថែមទីតាំងជាច្រើនទៀត និងបង្កើនទំហំនៃឧបករណ៍បណ្តាញ ដើម្បីធ្វើឱ្យទំហំនិងល្បឿនកាន់តែប្រសើរឡើង។ បច្ចុប្បន្ន ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក បានពង្រីកយ៉ាងទូលំទូលាយនៅទូទាំងប្រទេសប្រមាណ ៩៨% នៃចំនួនប្រជាជន។



ប្រភពព័ត៌មាន: <https://www.opensignal.com/reports/2023/08/cambodia/mobile-network-experience>

លទ្ធផលនៃការអភិវឌ្ឍន៍បណ្តាញ

នៅដើមឆ្នាំនេះ ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក បានពង្រីកទំហំរហូតដល់ទៅ ៤CA (Carrier Aggregation) ដែលអាចឱ្យក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក មានវិសាលភាពអាចប្រើប្រាស់បច្ចេកវិទ្យា 4G ដើម្បីបង្កើនសមត្ថភាពនៃបណ្តាញរបស់ក្រុមហ៊ុន និងផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរឡើង។

- ៣ Carrier Aggregation មានការកើនឡើង ៦០% ដល់ ២៦% នៃគ្រប់តំបន់ទាំងអស់។
- ៤ Carrier Aggregation មានការកើនឡើងពី ២៧% ដល់ ៣២% នៃតំបន់ទាំងអស់។

ស្របតាមការពង្រីកបណ្តាញថ្មី ខ្សែកាបមួយចំនួនក៏ត្រូវបានធ្វើឱ្យប្រសើរដើម្បីមានសមត្ថភាពធំ ឬប្តូរខ្សែថ្មីនៅក្នុងទីក្រុងសំខាន់ៗ ដើម្បីបំពេញតាមតម្រូវការនូវសមត្ថភាពដែលមានទំហំធំ។ ចម្ងាយនៃការព្យាបាលសរុបមានការកើនឡើងប្រមាណ ៨%។



ជាងនេះទៅទៀត ក្រុមហ៊ុន ខេម ដ្ឋីអេសអេម ម.ក ក៏បានពង្រីកការគ្របដណ្តប់បណ្តាញ និងសមត្ថភាពទៅកាន់ទីតាំងជាច្រើនផ្សេងៗទៀតទូទាំងប្រទេស រួមមានទីតាំងសំខាន់ៗមួយចំនួនដូចជាបុរី និងតំបន់អភិវឌ្ឍន៍ថ្មីផ្សេងទៀតដែលមានប្រជាជនរស់នៅច្រើន។ ទីតាំងចំនួនប្រមាណ ៥០% ទៀត ត្រូវបានពង្រីកក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣។

ក្រុមហ៊ុន ខេម ដ្ឋីអេសអេម ម.ក ក៏បានបញ្ចប់នូវគម្រោងសន្សំសំចៃថាមពល និងគំនិតផ្តួចផ្តើមបែតង ដោយដាក់ឱ្យដំណើរការមុខងារសន្សំសំចៃថាមពលពិសេសនៅក្នុងបណ្តាញ និងជំនួសការប្រើប្រាស់ប្រេងម៉ាស៊ូតជាមួយនឹងការភ្ជាប់ចរន្ត។ ចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី២ ឆ្នាំ២០២៣៖

- ចំនួនទីតាំងដែលភ្ជាប់ទៅនឹងចរន្តអគ្គិសនីបានកើនឡើង ៩% (~៩១% នៃទីតាំងសរុប)
- ចំនួនទីតាំងដែលផ្គត់ផ្គង់ដោយប្រេងម៉ាស៊ូតបានថយចុះ ៤៩% (~៧% នៃទីតាំងសរុប)
- ចំនួនទីតាំងដែលប្រើប្រាស់ម៉ាស៊ីនត្រជាក់ បានថយចុះ ៤៨% (~៤% នៃទីតាំងសរុប)

ការរួមចំណែកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

ក្រុមហ៊ុន ខេម ដ្ឋីអេសអេម ម.ក បានចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់នូវការប្រើប្រាស់សេវាគ្របដណ្តប់ និងទំហំសមត្ថភាពបន្ថែមលើគ្រប់តំបន់នៃព្រឹត្តិការណ៍ទាំងអស់។ ក្រុមហ៊ុនបានធានានូវការគ្របដណ្តប់ត្រឹមត្រូវទាំងនៅក្នុង និងខាងក្រៅ ជាមួយនឹងទិន្នន័យ និងល្បឿនគ្រប់គ្រាន់។ វិធីសាស្ត្រផ្សេងៗទៀតត្រូវបានដាក់ឱ្យអនុវត្តតាមរយៈ IBS DAS, iMacro, Easy Macro, និងដំណោះស្រាយ Cell-on-Wheels។

ខ រចនាសម្ព័ន្ធចំណូល

សូមពិនិត្យមើលព័ត៌មានពាក់ព័ន្ធនឹងរចនាសម្ព័ន្ធចំណូលដូចមានក្នុងតារាងខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត និងការពន្យល់បន្ថែម សូមពិនិត្យមើលផ្នែកទី៤ នៃរបាយការណ៍នេះ។

ល.រ	ប្រភពចំណូល (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៣		ត្រីមាសទី២ ឆ្នាំ២០២២		ត្រីមាសទី២ ឆ្នាំ២០២១	
		ចំនួនទឹកប្រាក់	ភាគរយ	ចំនួនទឹកប្រាក់	ភាគរយ	ចំនួនទឹកប្រាក់	ភាគរយ
១	ការផ្តល់សេវាទូរគមនាគមន៍	១៨០.២១៦	៩៦,៩%	១៨៧.៦២១	៩៧,៦%	១៦៤.១៥៨	៩៨,៤%
២	ចំណូលពីការភ្ជាប់សេវា និងចំណូលពីការដាវសេវា	៣.៩៣៧	២,១%	៣.១០០	១,៦%	១.៥៩៧	១%
៣	ចំណូលផ្សេង	១.៨២៥	១%	១.៤៣៤	០,៧%	១.០៣៦	០,៦%
ចំណូលសរុប		១៨៥.៩៧៨	១០០%	១៩២.១៥៥	១០០%	១៦៦.៧៩១	១០០%

ផ្នែកទី ៣៖ របាយការណ៍ហិរញ្ញវត្ថុ ដែលត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ

សូមពិនិត្យមើលឧបសម្ព័ន្ធដែលភ្ជាប់មកជាមួយ

ផ្នែកទី ៤៖ ការពិភាក្សា និងការវិភាគ របស់គណៈគ្រប់គ្រង

ការពិភាក្សា និងការវិភាគខាងក្រោមនេះ គឺជាការពិភាក្សាលើលទ្ធផលនៃប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលត្រូវបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា “CIFRS”។ គណៈគ្រប់គ្រងធ្វើការពិភាក្សា និងវិភាគលើសមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និងកត្តាសំខាន់ៗដែលបានជះឥទ្ធិពលទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក តែប៉ុណ្ណោះ។

ក ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១-ការវិភាគចំណូល

ចំណូលចម្បងទាំងបីរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក គឺបានពីការផ្តល់សេវាទូរគមនាគមន៍ ចំណូលពីការភ្ជាប់សេវា និងចំណូលពីការជួសជុល និងចំណូលផ្សេងៗ។

I ចំណូលពីការផ្តល់សេវាទូរគមនាគមន៍ គឺបានពីកម្រៃប្រើប្រាស់សេវាទូរសព្ទ កម្រៃភ្ជាប់សេវាទំនាក់ទំនង កម្រៃភ្ជាប់សេវាក្រៅប្រទេស និងសេវាទូរគមនាគមន៍ផ្សេងៗ ដូចជាសេវាទិន្នន័យ សេវាបញ្ជូនសារខ្លីៗ និងសេវាបន្ថែមផ្សេងៗ។ ប្រាក់ចំណូលទាំងនេះត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ នៅពេលដែលសេវាទាំងនោះត្រូវបានបំពេញ។

II ចំណូលពីការភ្ជាប់សេវា និងចំណូលពីការជួសជុលសេវាគឺមានកម្រៃជួសជុលសេវានិងការលក់ស៊ីមកាត និងថិរវេលាប្រើប្រាស់ដែលបានផ្ទុកជាមុន។

III ចំណូលផ្សេងទៀតគឺ ចំណូលពីការជួលទីតាំងបង្គោលអង់តែន ការលក់លេខស៊ីមកាតពិសេស និងសេវាកម្មផ្សេងទៀត ដូចជា Cellcard One ដែលរួមបញ្ចូលទាំងចំណូលផ្សេងទៀតដែលមិនកើតឡើង។

២-ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៣		ត្រីមាសទី២ ឆ្នាំ២០២២		ត្រីមាសទី២ ឆ្នាំ២០២១	
		ចំនួនទឹកប្រាក់	ភាគរយ	ចំនួនទឹកប្រាក់	ភាគរយ	ចំនួនទឹកប្រាក់	ភាគរយ
១	ការផ្តល់សេវាទូរគមនាគមន៍	១៨០.២១៦	៩៦,៩%	១៨៧.៦២១	៩៧,៦%	១៦៤.១៥៨	៩៨,៤%
២	ចំណូលពីការភ្ជាប់សេវា និងចំណូលពីការជួសជុលសេវា	៣.៩៣៧	២,១%	៣.១០០	១,៦%	១.៥៩៧	១%
៣	ចំណូលផ្សេង	១.៨២៥	១%	១.៤៣៤	០,៧%	១.០៣៦	០,៦%
	ចំណូលសរុប	១៨៥.៩៧៨	១០០%	១៩២.១៥៥	១០០%	១៦៦.៧៩១	១០០%

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុនមានចំណូលសរុបថយចុះចំនួន ៦,២ ប៊ីលានរៀល ឬ ៣,២% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ដែលបណ្តាលមកពីការថយចុះនៃចំណូលពីការផ្តល់សេវាទូរគមនាគមន៍ចំនួន ៧,៤១ ប៊ីលានរៀល ឬ ៣,៩% ។

៣-ការវិភាគគម្លាតចំណេញដុល

គម្លាតចំណេញដុលបន្តកើនឡើងរហូតដល់ ៦១% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ពី ៥៤% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២២ ដោយសារតែមានការរៀបចំឱ្យមានប្រសិទ្ធភាពនូវចំណាយផ្ទាល់។

៤-ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	ប្រែប្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណូល	១៨៥.៩៧៨	១៩២.១៥៥	(៦.១៧៧)	-៣,២%
ចំណាយប្រតិបត្តិការ				
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	(២៤.៧៩៧)	(៣២.១១៩)	(៧.៣២២)	-២២,៨%
ចំណាយភ្ជាប់បណ្តាញ	(៩.៩៦០)	(១១.១៣០)	(១.១៧០)	-១០,៥%
ចំណាយបុគ្គលិក	(១៤.២៧៣)	(១២.៦៨៧)	១.៥៨៦	១២,៥%
ចំណេញប្រតិបត្តិការផ្សេងៗ	(៧៧.៦៤២)	(៩០.៤២៥)	(១២.៧៨៣)	-១៤,១%
ចំណេញ/(ខាត) ផ្សេងៗ-សុទ្ធ	២៦២	២៨៦	(២៤)	-៨,៤%
ចំណេញប្រតិបត្តិការ	៥៩.៥៦៨	៤៦.០៨០	១៣.៤៨៨	២៩,៣%
ចំណូលហិរញ្ញវត្ថុ	២២.៤២៧	២១.០៦៦	១.៣៦១	៦,៥%
ចំណាយហិរញ្ញវត្ថុ	(២៣.៣១៦)	(១៤.០១១)	៩.៣០៥	៦៦,៤%
ចំណេញមុនបង់ពន្ធ	៥៨.៦៧៩	៥៣.១៣៥	៥.៥៤៤	១០,៤%

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ចំណេញប្រតិបត្តិការបានកើនឡើងចំនួន ១៣.៤៨៨ លានរៀល ឬ ២៩,៣% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ដែលបណ្តាលមកពីការរៀបចំឱ្យមានប្រសិទ្ធភាពនៃការចំណាយ។ ចំណេញមុនបង់ពន្ធមានការកើនឡើងចំនួន ៥.៥៤៤ លានរៀល ឬ១០,៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២។

៥-ការវិភាគចំណេញ/(ខាត) ក្នុងការិយបរិច្ឆេទ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	ប្រែប្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណេញមុនបង់ពន្ធ	៥៨.៦៧៩	៥៣.១៣៥	៥.៥៤៤	១០,៤%
ចំណាយពន្ធ	(១២.៨៤៥)	(១១.៤៣៨)	១.៤០៧	១២,៣%
ចំណេញក្រោយបង់ពន្ធ	៤៥.៨៣៤	៤១.៦៩៧	៤.១៣៧	៩,៩%

ក្រុមហ៊ុន ខេម ជឿនសេដ ម.ក មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលនៅអត្រា ២០% លើប្រាក់ចំណេញបុរេប្រតិបត្តិការនៅអត្រា ១% នៃផលរេបរ ស្របតាមច្បាប់ស្តីពីពន្ធដារ។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុនមានប្រាក់ចំណេញក្រោយបង់ពន្ធចំនួន ៤៥.៨៣៤ លានរៀល កើនឡើងចំនួន ៤.១៣៧ លានរៀល ស្មើនឹង ៩,៩% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២។ ការកើនឡើងនេះ គឺបណ្តាលមកពីការកើនឡើងនៃចំណេញមុនបង់ពន្ធ។

៦-ការវិភាគចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ

របាយការណ៍ចំណេញ ឬខាត (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	ប្រែប្រួល	
			ចំនួនទឹកប្រាក់	ភាគរយ
ចំណេញក្រោយបង់ពន្ធ	៤៥.៨៣៤	៤១.៦៩៧	៤.១៣៧	៩,៩%
ចំណូលលម្អិតផ្សេងៗ៖				
ខ្ទង់ដែលមិនត្រូវចាត់ថ្នាក់ឡើងវិញ				
លម្អៀងពីការប្តូររូបិយប័ណ្ណ	២៩០	៦២៧	(៣៣៧)	-៥៣,៧%
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	៤៦.១២៤	៤២.៣២៤	៣.៨០០	៩%

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុន ខេម ជ្រីអេសអេម ម.ក មានចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ ចំនួន ៤៦.១២៤ លានរៀល ដែលកើនឡើងចំនួន ៣.៨០០ លានរៀល ស្មើនឹង ៩% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២។ ការកើនឡើងនេះ បណ្តាលមកពីចំណេញមុនបង់ពន្ធ។

៧-ការវិភាគលើកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានទទួលរងផលប៉ះពាល់ពីការរួមបញ្ចូលគ្នានៃច្បាប់ និងបទប្បញ្ញត្តិថ្មីរបស់និយ័តករ ការប្រកួតប្រជែង កត្តាបរិស្ថាន និងសារពើពន្ធ។ បើទោះបីជាក្រុមហ៊ុនបានងើប ពីបត្តិករភាគត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែ ក្រុមហ៊ុនមិនទាន់ឈានដល់ស្ថានភាពដើមនៅឡើយទេ ហេតុនេះក្រុមហ៊ុនមិនទាន់ប្រជែងបានតំណែងអាជីវកម្មអន្តរជាតិ ពីមុននៅឡើយទេ។ ចំណូលរបស់ក្រុមហ៊ុន ក៏ត្រូវបានប៉ះពាល់ដោយច្បាប់ និងបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងការផ្តល់សេវា ផលិតផលផងដែរ។

ក្រៅពីនេះ ជាមួយនឹងសេវាភ្ជាប់ពេញលេញសម្រាប់ទាំងតម្រូវការផ្ទាល់ខ្លួន និងសាជីវកម្ម ក្រុមហ៊ុននៅ តែបន្តជំរុញកំណើន ហិរញ្ញវត្ថុ តាមរយៈសេវាទូរសព្ទចល័ត និងឌីជីថល ព្រមទាំងបន្តបង្កើនការគ្របដណ្តប់ បណ្តាញ និងគុណភាពជាបន្តបន្ទាប់ ដើម្បីបម្រើអតិថិជនឲ្យបានកាន់តែប្រសើរ។

ខ កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១-ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ត្រីមាសទី២ គឺជាត្រីមាសដែលតែងតែជួបបញ្ហាប្រឈមមួយ បន្ទាប់ពីបុណ្យប្រពៃណីជាតិចូលឆ្នាំខ្មែរ គឺជាពេលដែលអតិថិជនកាត់ បន្ថយការចំណាយ បន្ទាប់ពីពិធីចូលឆ្នាំខ្មែរ។

ទោះជាយ៉ាងណា ត្រីមាសទី២ ឆ្នាំ២០២៣ ក៏មានផលប៉ះពាល់ធ្លាក់ចុះគួរឱ្យកត់សម្គាល់ទៅលើប្រាក់ចំណូលដែលបែងចែកទៅ កត្តាដូចខាងក្រោម៖

- ក. ការផ្លាស់ប្តូរគម្រោងថ្លៃដែលមានស្រាប់ ទៅជាគម្រោង សេរីថ្មី ដែលត្រូវបានគ្រប់គ្រងដោយនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) នៅចុងត្រីមាសទី១ អតិថិជននៅតែអាចសម្របខ្លួនជាមួយគម្រោងថ្មីនេះបាន។
- ខ. ផលប៉ះពាល់នៃការបិទសេវាសំខាន់ៗដែលអាចបង្កើតចំណូលដូចជា \$10k Raffles និង BalanceAdvance ក្នុង ត្រីមាសទី៤ ឆ្នាំ២០២២។
- គ. ការដាក់ឱ្យប្រើប្រាស់គម្រោង សេរី+ កាលពីខែមេសា ក៏បានបន្ថយការប្រើប្រាស់ ARPU ផងដែរ ធ្វើឱ្យមានការប្រើប្រាស់ គឺមានទំហំធំជាងគម្រោងសេរី ពីមុន (ឧ. ១,៥ ដុល្លារ = ១៥GB សេរី+ ជំនួសឱ្យ ១,៥ ដុល្លារ = ១០GB សេរី)។

ការធ្លាក់ចុះនេះ អាចបណ្តាលមកពីបញ្ហាម៉ាក្រូសេដ្ឋកិច្ចផងដែរ ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលអតិថិជនហាក់ដូចជា មានភាពអភិរក្សកាន់តែខ្លាំងក្នុងការចំណាយរបស់ពួកគេ។

២-ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ក្រុមហ៊ុនមិនមានវត្ថុធាតុដើមលើផលិតផល ឬសេវាកម្មនោះទេ។

៣-ការវិភាគលើពន្ធ

ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងបង់ពន្ធជូនរាជរដ្ឋាភិបាលស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនជាប់ជាអ្នកបង់ពន្ធធំ និងតម្រូវឱ្យបង់ពន្ធស្របតាមប្រព័ន្ធរបបពិតដូចដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ចំណាយពន្ធមានពន្ធដែលបានបង់ក្នុងអំឡុងឆ្នាំសារពើពន្ធ និងពន្ធពន្យារពេល។ ការចំណាយពន្ធត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ/(ខាត) លើកលែងតែការចំណាយពាក់ព័ន្ធនឹងដើមទុន។

៤-ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ក្រុមហ៊ុនមិនមានធាតុដែលខុសពីធម្មតា និងប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុនោះទេ។

គី ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលចម្បងរបស់ក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក គឺចំណូលពីការផ្តល់សេវាទូរគមនាគមន៍ចំនួន ៩៦,៩ % នៅត្រីមាសទី២ ឆ្នាំ២០២៣ និង៩៧,៦% នៅត្រីមាសទី២ ឆ្នាំ២០២២។ ចំណូលរបស់ក្រុមហ៊ុនបានថយចុះ ៣,១០% ដោយសារផលប៉ះពាល់ពីការផ្លាស់ប្តូររបស់អតិថិជនទៅប្រើប្រាស់គម្រោង TRC ថ្មី ក៏ដូចជាការបិទនៃគម្រោងចាស់ ក៏ដូចជាការបញ្ចប់នូវការផ្សព្វផ្សាយគម្រោង ១០k Raffles ស្របតាមការណែនាំពីនីតិវិធីទូរគមនាគមន៍កម្ពុជា។

ឃ ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ចំណូលពីការលក់ និងការទិញរបស់ក្រុមហ៊ុន គឺភាគច្រើនត្រូវបានប្រើប្រាស់ជាលុយដុល្លារអាមេរិក (USD)។ ដូចនេះក្រុមហ៊ុនខេម ជ្វីអេសអេម ម.ក មិនមានផលប៉ះពាល់ខ្លាំងពីការប្តូររូបិយបណ្ណ អត្រាការប្រាក់ បរទេសនៅត្រីមាសទី២ ឆ្នាំ២០២៣ នេះទេ។

កម្ចីរបស់ក្រុមហ៊ុន ក៏ប្រកាន់យករបបអត្រាការប្រាក់អណ្តែត ដូច្នេះក្រុមហ៊ុននឹងបង់ការប្រាក់បន្ថែមជាមួយនឹងការកើនឡើងនៃអត្រាទីផ្សារ។

ង ផលប៉ះពាល់នៃអតិផរណា

អតិផរណា គឺជាអត្រានៃការកើនឡើងថ្លៃនៅក្នុងអំឡុងពេលជាក់លាក់មួយ។ ជាទូទៅ អតិផរណា គឺជា វិធានការទូលំទូលាយ ដូចជាការកើនឡើងនៃថ្លៃ ឬការកើនឡើងនៃថ្លៃរស់នៅប្រចាំថ្ងៃ។ ជំងឺរីករាតត្បាត កូវីដ-១៩ ផ្តល់ផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចទូទាំងពិភពលោក រួមទាំងអតិផរណាផងដែរ។ សម្រាប់កម្ពុជានៅក្នុងឆ្នាំ២០២២ អតិផរណាបានកើនឡើងដល់ ៦% ដែលជះឥទ្ធិពលដល់ការចំណាយលើឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុនផងដែរ ដោយសារតម្លៃប្រេងឥន្ធនៈក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ។

យ៉ាងណាក៏ដោយ យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក អតិផរណារបស់កម្ពុជា នឹងធ្លាក់ចុះ ដល់ ៤,២% នៅក្នុងឆ្នាំ២០២៣ និង ៣,៨% នៅក្នុងឆ្នាំ២០២៤ ដែលនឹងមានផលប៉ះពាល់វិជ្ជមានទៅ លើកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាក្រុមហ៊ុន ខេម ជ្វីអេសអេម ម.ក ផងដែរ។

៦ គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

ទិសដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដឹកនាំដោយផែនការសេដ្ឋកិច្ចជាតិ និងគោលដៅសេដ្ឋកិច្ចសង្គម ជាមួយនឹងគោលបំណងដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ទោះបីជាមានផលប៉ះពាល់នៃជំងឺកូវីដ ១៩ ក៏ដោយ មានគោលនយោបាយជាច្រើនត្រូវបានដាក់ចេញដើម្បីធានាឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពប្រហែល ៧% ជារៀងរាល់ឆ្នាំ ដើម្បីពង្រីកមូលដ្ឋានកំណើន និងលើកកម្ពស់ការប្រកួតប្រជែង ខណៈដែលការរក្សាបាននូវស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច និងផ្សព្វផ្សាយគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុ (ទិសដៅគោលនយោបាយ និងទិន្នផលលើការអនុវត្តសារពើពន្ធនៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ២០២២)។

ដោយសារមានផលប៉ះពាល់នៃជំងឺកូវីដ ១៩ សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប៉ាន់ស្មាននឹងមានកំណើនចំនួន ៣% ក្នុងឆ្នាំ២០២២ កំណើនបានថយចុះ ៣.១%។ កំណើនវិជ្ជមាននេះ ត្រូវបានរំពឹងទុកថានឹងជំរុញដោយ (១).ការផ្តល់ វ៉ាក់សាំងទៅដល់ប្រជាជន (២).ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមនាចុងឆ្នាំ២០២១ និង (៣).ការលើសពីការរំពឹងទុកលើតម្រូវការជាពិសេសពីទីផ្សារសហរដ្ឋអាមេរិក និងចិន។

ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប៉ាន់ស្មានចាប់ផ្តើមមានកំណើនចំនួន ៥,៦% ដោយសារសន្ទុះតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃការវិនិយោគបន្តិចបន្តួច ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដោយសារស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ បានធូរស្រាលបណ្តើរៗ។ វិស័យដែលចូលរួមដ៏សំខាន់ក្នុងកំណើនសេដ្ឋកិច្ចមមាន កាត់ដេរ មិនមែនកាត់ដេរ ទេសចរណ៍ និងកសិកម្ម។

ក្នុងរយៈពេលមធ្យម និងរយៈពេលវែង សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្យាករណ៍ថាមានកំណើនជាមធ្យមប្រចាំឆ្នាំចំនួន ៧% ស្រដៀងគ្នានឹងអត្រាកំណើនមុនមានការរីករាលដាលនៃជំងឺកូវីដ ១៩។ ការត្រឡប់មកវិញនៃកំណើននេះដោយមានការងើបឡើងវិញនៃតម្រូវការ និងការវិនិយោគខាងក្រៅ ខណៈដែលការរីករាលដាលនៃជំងឺកូវីដ ១៩ ស្ថិតក្រោមការគ្រប់គ្រងពេញលេញ។

គោលនយោបាយសារពើពន្ធ សំដៅដល់ការចំណាយរបស់រាជរដ្ឋាភិបាល និងចំណូលពីពន្ធដារដើម្បីគ្រប់គ្រងសេដ្ឋកិច្ច។ ធម្មតារាជរដ្ឋាភិបាលប្រើប្រាស់គោលនយោបាយសារពើពន្ធដើម្បីលើកកម្ពស់ឱ្យមានកំណើនរឹងមាំ និងស្ថិរភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គោលនយោបាយសារពើពន្ធជាឧបករណ៍ដ៏សំខាន់សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងផ្តល់ឱ្យមានតម្រូវការរយៈពេលខ្លីក្នុងបរិបទសេដ្ឋកិច្ចដុល្លាររូបនីយកម្ម។

គោលនយោបាយរូបិយវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ និងអនុវត្តដោយធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុរបស់ប្រទេស។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺដើម្បីរក្សាឱ្យបាននូវស្ថិរភាពថ្លៃ អភិវឌ្ឍ និងរក្សាវិស័យហិរញ្ញវត្ថុឱ្យមានស្ថិរភាពដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពតាមរយៈប្រមូលធនធានប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍវិស័យឯកជន ការបង្កើតការងារ និងការវិនិយោគផ្ទាល់ពីបរទេស។

ធនាគារជាតិនៃកម្ពុជា បានអនុវត្តយ៉ាងសកម្មក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងរក្សាបម្រុងអន្តរជាតិឱ្យមានភាពគ្រប់គ្រាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ អត្រាប្តូរប្រាក់ មានស្ថិរភាពដោយជាមធ្យម ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៩៩ រៀល ខណៈដែលបម្រុងអន្តរជាតិត្រូវបានរក្សាយ៉ាងហោចណាស់អាចទប់ទល់ក្នុងរយៈពេល ៨,៣ ខែ នៃការចេញ (ដែលខ្ពស់ជាងរយៈពេលអប្បបរមានៅចំនួន៣ ខែ) (ការត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ NBC)។

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
បានអាន និងឯកភាព
ហត្ថលេខា



អ្នកឧត្តា គិត ម៉េង
ប្រធានក្រុមប្រឹក្សាភិបាល

CAMGSM PLC. (FORMERLY KNOWN AS CAM GSM CO., LTD.)

**CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION
FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023**

TABLE OF CONTENTS

REPORT ON REVIEW OF INTERIM FINANCIAL INFORMATION	1
CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION	
Condensed consolidated statement of financial position	2
Condensed consolidated statement of profit or loss and other comprehensive income	3
Condensed consolidated statement of changes in equity	4
Condensed consolidated statement of cash flows	5
Notes to the condensed consolidated interim financial information	6-16



Report on review of interim financial information

To the shareholders of CamGSM Plc.

Introduction

We have reviewed the accompanying condensed consolidated statement of financial position of CamGSM Plc. (the Company) and its subsidiaries (collectively referred to as 'the Group') as at 30 June 2023, and the related condensed consolidated statement of profit or loss and other comprehensive income for the three-month and six-month periods then ended, and condensed consolidated statement of changes in equity and cash flows for the six-month period then ended, and notes, comprising a summary of significant accounting policies and other explanatory notes. Management is responsible for the preparation and presentation of this condensed consolidated interim financial information of the Group in accordance with Cambodian International Accounting Standard 34, 'Interim financial reporting'. Our responsibility is to express a conclusion on this condensed consolidated interim financial information based on our review.

Scope of review

We conducted our review in accordance with Cambodian International Standard on Review Engagements 2410, 'Review of interim financial information performed by the independent auditor of the entity'. A review of interim financial information consists of making inquiries, primarily of persons responsible for financial and accounting matters, and applying analytical and other review procedures. A review is substantially less in scope than an audit conducted in accordance with Cambodian International Standards on Auditing and consequently does not enable us to obtain assurance that we would become aware of all significant matters that might be identified in an audit. Accordingly, we do not express an audit opinion.

Conclusion

Based on our review, nothing has come to our attention that causes us to believe that the accompanying condensed consolidated interim financial information is not prepared, in all material respects, in accordance with Cambodian International Accounting Standard 34, 'Interim financial reporting'.

Other matter

The comparative information for the condensed consolidated statement of financial position is based on the audited consolidated financial statements as at 31 December 2022. The comparative information for the condensed consolidated statement of profit or loss and other comprehensive income for the three-month and six-month periods then ended, condensed consolidated statement of changes in equity and cash flows for the six-month period then ended, and related explanatory notes for the three-month and six-month periods ended 30 June 2022 has not been audited or reviewed.

For PricewaterhouseCoopers (Cambodia) Ltd.

H.S.M



By Hangsophath Molyzaha
Partner

Phnom Penh, Kingdom of Cambodia
14 August 2023

CAMGSM PLC.

CONDENSED CONSOLIDATED STATEMENT OF FINANCIAL POSITION AS AT 30 JUNE 2023

	Notes	30 June 2023		31 December 2022	
		US\$	Riel million	US\$	Riel million
ASSETS					
Non-current assets					
Property, plant and equipment	6	100,454,525	414,877	91,296,587	375,868
Right-of-use assets		113,179,263	467,430	115,855,423	476,977
Intangible assets		2,045,246	8,447	2,232,138	9,190
Advances to suppliers for capital expenditures		8,286,328	34,223	10,262,975	42,255
Refundable deposits		516,200	2,132	500,000	2,061
Loans to a related party		384,335,215	1,587,304	373,584,018	1,538,045
		<u>608,816,777</u>	<u>2,514,413</u>	<u>593,731,141</u>	<u>2,444,396</u>
Current assets					
Prepayments and deposits		2,333,506	9,637	1,507,627	6,207
Inventories		891,884	3,683	902,887	3,717
Receivables from related parties		148,551	614	106,338	438
Trade and other receivables		2,798,951	11,560	3,301,537	13,593
Cash and cash equivalents		17,803,259	73,527	2,863,187	11,788
		<u>23,976,151</u>	<u>99,021</u>	<u>8,681,576</u>	<u>35,743</u>
Total assets		<u>632,792,928</u>	<u>2,613,434</u>	<u>602,412,717</u>	<u>2,480,139</u>
EQUITY					
Equity attributable to shareholders					
Share capital	7	146,945,340	606,884	5,000,000	20,585
Share premium	7	2,553,907	10,548	-	-
Retained earnings		63,031,604	252,993	181,628,116	738,528
Other reserves		-	7,327	-	9,235
Total equity		<u>212,530,851</u>	<u>877,752</u>	<u>186,628,116</u>	<u>768,348</u>
LIABILITIES					
Non-current liabilities					
Lease liabilities		32,219,770	133,068	35,170,945	144,799
Borrowings	8	144,417,519	596,444	142,871,389	588,202
Other financial liabilities	9	5,323,012	21,984	8,549,687	35,199
Deferred income tax liabilities		13,881,205	57,329	11,791,305	48,545
Employment seniority payment obligations		1,112,848	4,596	1,115,960	4,594
Trade and other payables		9,473,968	39,127	3,204,111	13,191
		<u>206,428,322</u>	<u>852,548</u>	<u>202,703,397</u>	<u>834,530</u>
Current liabilities					
Trade and other payables		90,565,170	374,034	76,550,552	315,159
Other financial liabilities	9	9,664,508	39,914	9,264,565	38,142
Contract liabilities		23,720,781	97,967	23,897,682	98,393
Payables for capital expenditure		520,273	2,149	751,157	3,093
Current income tax liabilities		44,522,256	183,877	41,252,442	169,836
Borrowings	8	15,742,433	65,016	15,484,709	63,751
Lease liabilities		7,514,900	31,037	6,603,657	27,187
Employment seniority payment obligations		52,559	217	53,096	218
Payables to related parties		5,297,089	21,876	4,258,555	17,532
Accrued liabilities		16,233,786	67,047	34,964,789	143,950
		<u>213,833,755</u>	<u>883,134</u>	<u>213,081,204</u>	<u>877,261</u>
Total liabilities		<u>420,262,077</u>	<u>1,735,682</u>	<u>415,784,601</u>	<u>1,711,791</u>
Total equity and liabilities		<u>632,792,928</u>	<u>2,613,434</u>	<u>602,412,717</u>	<u>2,480,139</u>

The accompanying notes form an integral part of this condensed consolidated interim financial information.

CAMGSM PLC.

CONDENSED CONSOLIDATED STATEMENT OF PROFIT OR LOSS AND OTHER COMPREHENSIVE INCOME FOR THE THREE-MONTH AND SIX-MONTH PERIODS ENDED 30 JUNE 2023

Notes	For the three-month period ended				For the six-month period ended			
	30 June 2023		30 June 2022		30 June 2023		30 June 2022	
	US\$	Riel million	US\$	Riel million	US\$	Riel million	US\$	Riel million
			Un-reviewed	Un-reviewed			Un-reviewed	Un-reviewed
Revenue	45,316,171	185,978	47,375,374	192,155	91,259,123	373,615	92,428,914	375,261
Operating costs								
Depreciation and amortisation	(6,042,108)	(24,797)	(7,918,844)	(32,119)	(12,259,054)	(50,189)	(16,845,535)	(68,393)
Interconnect costs	(2,426,795)	(9,960)	(2,744,143)	(11,130)	(4,815,225)	(19,714)	(5,534,087)	(22,468)
Personnel costs	(3,477,886)	(14,273)	(3,127,858)	(12,687)	(6,690,286)	(27,390)	(6,598,179)	(26,789)
Other operating costs	10 (18,918,552)	(77,642)	(22,294,239)	(90,425)	(37,875,029)	(155,060)	(44,317,400)	(179,929)
Other gains/(losses) – net	64,095	262	70,443	286	17,214	70	157,166	638
Operating profit	14,514,925	59,568	11,360,733	46,080	29,636,743	121,332	19,290,879	78,320
Finance income	5,464,577	22,427	5,193,784	21,066	10,942,008	44,797	10,375,148	42,123
Finance costs	(5,681,324)	(23,316)	(3,454,288)	(14,011)	(11,615,407)	(47,553)	(8,518,011)	(34,583)
Profit before income tax	14,298,178	58,679	13,100,229	53,135	28,963,344	118,576	21,148,016	85,860
Income tax expense	(3,129,778)	(12,845)	(2,820,113)	(11,438)	(6,309,856)	(25,833)	(4,552,549)	(18,483)
Profit for the period	11,168,400	45,834	10,280,116	41,697	22,653,488	92,743	16,595,467	67,377
Other comprehensive income:								
<i>Items that will not be reclassified to profit or loss</i>								
Currency translation differences	-	290	-	627	-	(1,908)	-	(1,974)
Other comprehensive income for the period	-	290	-	627	-	(1,908)	-	(1,974)
Total comprehensive income for the period	11,168,400	46,124	10,280,116	42,324	22,653,488	90,835	16,595,467	65,403
Profit for the period attributable to owners of the parent	11,168,400	45,834	10,280,116	41,697	22,653,488	92,743	16,595,467	67,377
Total comprehensive income for the period attributable to owners of the parent	11,168,400	46,124	10,280,116	42,324	22,653,488	90,835	16,595,467	65,403

	For the three-month period ended				For the six-month period ended				
	30 June 2023		30 June 2022		30 June 2023		30 June 2022		
	US\$	Riel	US\$	Riel	US\$	Riel	US\$	Riel	
			Un-reviewed	Un-reviewed			Un-reviewed	Un-reviewed	
Basic/diluted earnings per share (US\$/Riel)	12	0.01	23	2,056	8,464,800	0.01	46	3,319	13,080,600

The accompanying notes form an integral part of this condensed consolidated interim financial information.

CAMGSM PLC.

CONDENSED CONSOLIDATED STATEMENT OF CHANGES IN EQUITY FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

	Attributable to owners of the parent									
	Share capital		Share premium		Retained earnings		Other reserves		Total	
	US\$	Riel million	US\$	Riel million	US\$	Riel million	US\$	Riel million	US\$	Riel million
For the period ended 30 June 2022										
As at 1 January 2022	5,000,000	20,370	-	-	141,056,922	572,713	-	1,953	146,056,922	595,036
Comprehensive income										
Profit for the period	-	-	-	-	16,595,467	67,377	-	-	16,595,467	67,377
Other comprehensive income - currency translation differences	-	-	-	-	-	-	-	(1,974)	-	(1,974)
Total comprehensive income for the year	-	-	-	-	16,595,467	67,377	-	(1,974)	16,595,467	65,403
Transactions with owners										
Currency translation differences	-	(70)	-	-	-	-	-	-	-	(70)
Total transactions with owners	-	(70)	-	-	-	-	-	-	-	(70)
Balance at 30 June 2022 (un-reviewed)	5,000,000	20,300	-	-	157,652,389	640,090	-	(21)	162,652,389	660,369
For the period ended 30 June 2023										
As at 1 January 2023	5,000,000	20,585	-	-	181,628,116	738,528	-	9,235	186,628,116	768,348
Comprehensive income										
Profit for the period	-	-	-	-	22,653,488	92,743	-	-	22,653,488	92,743
Other comprehensive income - currency translation differences	-	-	-	-	-	-	-	(1,908)	-	(1,908)
Total comprehensive income for the year	-	-	-	-	22,653,488	92,743	-	(1,908)	22,653,488	90,835
Transactions with owners										
Proceeds from shares issued (see note 7)	695,340	2,847	2,553,907	10,456	-	-	-	-	3,249,247	13,303
Transfer from retained earnings to share capital (see note 7)	141,250,000	578,278	-	-	(141,250,000)	(578,278)	-	-	-	-
Currency translation differences	-	5,174	-	92	-	-	-	-	-	5,266
Total transactions with owners	141,945,340	586,299	2,553,907	10,548	(141,250,000)	(578,278)	-	-	3,249,247	18,569
Balance at 30 June 2023	146,945,340	606,884	2,553,907	10,548	63,031,604	252,993	-	7,327	212,530,851	877,752

The accompanying notes form an integral part of this condensed consolidated interim financial information.

CAMGSM PLC.

CONDENSED CONSOLIDATED STATEMENT OF CASH FLOWS FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

	Notes	For the six-month period ended			
		30 June 2023		30 June 2022	
		US\$	Riel million	US\$	Riel million
				<i>Un-reviewed</i>	<i>Un-reviewed</i>
Cash flows from operating activities					
Cash generated from operations	11	51,421,451	210,518	42,907,031	174,200
Income tax paid		(950,142)	(3,890)	(852,807)	(3,463)
Interest received from banks		190,810	781	158,671	647
Net cash generated from operating activities		<u>50,662,119</u>	<u>207,409</u>	<u>42,212,895</u>	<u>171,384</u>
Cash flows from investing activities					
Short-term deposit		-	-	1,500,000	6,090
Payments for property, plant and equipment	6	(6,424,835)	(26,303)	(4,890,660)	(19,856)
Proceeds from sales of property, plant and equipment		189,356	775	-	-
Net cash used in investing activities		<u>(6,235,479)</u>	<u>(25,528)</u>	<u>(3,390,660)</u>	<u>(13,766)</u>
Cash flows from financing activities					
Principal elements of lease payments		(4,566,226)	(18,694)	(2,447,863)	(9,938)
Repayments of borrowings		(16,065,405)	(65,772)	(7,442,524)	(30,217)
Repayments of other financial liabilities		(4,389,991)	(17,973)	(3,732,997)	(15,156)
Repayments of long-term trade payable		(8,571,576)	(35,092)	(7,940,000)	(32,236)
Proceeds from borrowings		10,000,000	40,940	-	-
Proceeds from share capital		4,812,505	19,702	-	-
Payments of finance costs		(103,347)	(423)	(750,000)	(3,045)
Interest paid		(10,602,528)	(43,407)	(8,840,398)	(35,892)
Net cash used in financing activities		<u>(29,486,568)</u>	<u>(120,719)</u>	<u>(31,153,782)</u>	<u>(126,484)</u>
Net increase in cash and cash equivalents		14,940,072	61,162	7,668,453	31,134
Cash and cash equivalents at the beginning of the period		2,863,187	11,788	8,331,483	33,826
Currency translation differences		-	577	-	160
Cash and cash equivalents at end of the period		<u>17,803,259</u>	<u>73,527</u>	<u>15,999,936</u>	<u>65,120</u>

NON-CASH FINANCING AND INVESTING TRANSACTIONS

Retained earnings amounting to US\$141,250,000 of the Company was converted into share capital during the period (see note 7).

The bank financing of US\$7,704,095 was obtained for the purchase of the telecommunication equipment during the period (see note 8).

The accompanying notes form an integral part of this condensed consolidated interim financial information.

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

1. GENERAL INFORMATION

CamGSM Plc., formerly known as Cam GSM Co., Ltd, (the Company) and its wholly owned subsidiaries (together 'the Group') are the companies established in the Kingdom of Cambodia under the Law on Foreign Investment. The Company was formed on 20 April 1996. On 17 March 2023, the Company has obtained an approval from the Ministry of Commerce on changing its legal name from Cam GSM Co., Ltd. to Cam GSM Plc. to meet the listing requirements of Cambodia Securities Exchange (CSX).

The Company is majority-owned by Royal Millicom Co., Ltd (RMC) with its principal office at 246 H-I Monivong Boulevard, Phnom Penh. RMC is a joint venture between Three Star Investment Cambodia Ltd, a company incorporated in Cayman Islands with a 61.5% share and Royal Group Co., Ltd, a company incorporated in Cambodia with a 38.5% share.

Three Star Investment Cambodia Ltd is a wholly owned subsidiary of Three Star Investment Cayman Limited, a company incorporated in Cayman Islands, which is wholly owned by Neak Okhna Kith Meng.

The Company obtained the license for the provision and operation of GSM Digital Cellular mobile telephone services within the Kingdom of Cambodia from the Ministry of Posts and Telecommunications on 20 April 1996. A new license agreement was received on 24 November 2009 with a validity of 30 years from the date of issuance and renewable for an additional 5 years for the use of the GSM and 3G technologies. On 15 July 2013, Mobitel Company Limited was granted licence for the use of 4G technologies in addition to using the 2G and 3G technologies.

The Company obtained the investment approval letter number 1066/96 from the Council for the Development of Cambodia/Cambodian Investment Board dated 7 August 1996. The Company was registered with the Ministry of Commerce (MoC) and received letter reference 2159 M.O.C. dated 26 August 1996. The MoC Registration number is INV 231E/1996.

The Group uses brands for its mobile phone and internet connections. 'Mobitel' was the brand of Cam GSM prior to 'Cellcard' and to protect the brand names, Mobitel Company Limited was established as wholly owned subsidiary of CamGSM Plc. Mobitel Company Limited was registered with MoC on 20 January 1997 as per licence reference CO 2824E/1997. On 15 July 2013, Mobitel Company Limited got a licence from Telecommunication Regulator of Cambodia (TRC) to operate 4G, a long term evolution technology. On 20 March 2019, Telemobile (Cambodia) Corporation was established as a wholly owned subsidiary of CamGSM Plc. in order to hold the license for the Company. On 14 January 2022, Telemobile (Cambodia) Corporation received a license from the TRC to operate tower services in the Kingdom of Cambodia. The two companies are subsidiaries of the Group and currently 'Mobitel' is dormant.

The principal activities of the Group are to:

(a) Install and operate any and all equipment and machinery used in connection with the operation of the GSM mobile cellular telephone network in the entire Kingdom of Cambodia and all products which are ancillary, complementary or component parts of that equipment; and

(b) Market and sell any of the Group's telecommunications product and/or service.

The registered office of CamGSM Plc. is at Building 246 Preah Monivong Boulevard, Sangkat Boeung Raing, Khan Daun Penh, Phnom Penh, Kingdom of Cambodia.

The condensed consolidated interim financial information was authorised for issue by the Board of Directors on 14 August 2023.

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

2. BASIS OF PREPARATION

This condensed consolidated interim financial information for the six-month reporting period ended 30 June 2023 has been prepared in accordance with Cambodian International Accounting Standard (CIAS) 34 'Interim financial reporting'.

The condensed consolidated interim financial information does not include all the notes of the type normally included in the annual audited consolidated financial statements. Accordingly, this report is to be read in conjunction with the annual audited consolidated financial statements for the year ended 31 December 2022, which have been prepared in accordance with Cambodian International Financial Reporting Standards (CIFRS).

The accounting policies adopted are consistent with those of the previous financial year and corresponding interim reporting period.

The comparative information for the condensed consolidated statement of profit or loss and other comprehensive income for the three-month and six-month periods then ended, condensed consolidated statement of changes in equity and cash flows for the six-month periods then ended, and related explanatory notes for the three-month and six-month periods ended 30 June 2022 has not been audited or reviewed.

An English version of this condensed consolidated interim financial information has been prepared from the condensed consolidated interim financial information that is in the Khmer language. In the event of a conflict or a difference in interpretation between the two languages, the Khmer language condensed consolidated interim financial information shall prevail.

New and amended standards adopted by the Group

A number of amended standards became applicable for the current reporting period as follows:

- Disclosure of Accounting Policies – Amendments to CIAS 1 and CIFRS Practice Statement 2,
- Definition of Accounting Estimates – Amendments to CIAS 8, and
- Deferred Tax related to Assets and Liabilities arising from a Single Transaction – Amendments to CIAS 12

The amendments listed above did not have any impact on the amounts recognised in prior periods and are not expected to significantly affect the current or future periods.

Presentation in Khmer Riel

In compliance with the Law on Accounting and Auditing, the condensed consolidated interim financial information shall be presented in Khmer Riel (Riel). The condensed consolidated statements of profit or loss and other comprehensive income and cash flows are translated into Riel using the average rate for the period. Assets and liabilities for each statement of financial position presented and shareholders' capital are translated at the closing rate as at the reporting date. Exchange differences arising from the translation of shareholders' capital are recognised directly in equity; all other exchange differences are recognised in the condensed consolidated statement of profit or loss and other comprehensive income.

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

2. BASIS OF PREPARATION (CONTINUED)

Presentation in Khmer Riel (Continued)

As at the reporting date, the average rates and closing rates are based on the following exchange rates per \$1:

	For the three-month period ended		For the six-month period ended	
	30 June 2023	30 June 2022	30 June 2023	30 June 2022
Average rate	Riel 4,104	Riel 4,056	Riel 4,094	Riel 4,060
			30 June 2023	31 December 2022
Closing rate			Riel 4,130	Riel 4,070

3. SIGNIFICANT EVENTS AND TRANSACTIONS IN THE CURRENT REPORTING PERIOD

The following are the significant events that occurred in the current reporting period:

The conversion of retained earnings to share capital

During the period, the Company transferred its retained earnings amounting to US\$141,250,000 to be its share capital. The new registered share capital was approved by the Ministry of Commerce on 17 March 2023 (see note 7).

Share issued on the CSX

The Company obtained the approvals to list its shares in the CSX from the Securities and Exchange Regulator of Cambodia (SERC) on 20 June 2023 and the Cambodia Securities Exchange (CSX) on 22 June 2023.

On 27 June 2023, the Company successfully listed its shares on the CSX. The Company received US\$5,284,587 in proceeds from the Initial Public Offering (IPO) for the newly issued shares (see note 7).

4. CRITICAL ACCOUNTING ESTIMATES, ASSUMPTIONS AND JUDGEMENTS

The Group makes estimates and assumptions concerning the future. The resulting accounting estimates will, by definition, rarely equal the related actual results. The significant estimates, assumptions and judgements made by management in applying the Group's accounting policies and the key sources of estimation uncertainty are the same as those applied to the annual audited consolidated financial statements for the year ended 31 December 2022.

5. SEGMENT AND REVENUE INFORMATION

The Group has only one reportable segment, namely, telecommunication service. The chief operating decision-maker (the management team) reviews the internal management report, which reports the performances of the telecommunication service segment as a whole, to assess performance and allocate resources. The management team also reviews profit before tax and net profit as a whole compared to the prior period.

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

6. PROPERTY, PLANT AND EQUIPMENT

	Building and leasehold improvement US\$	Network equipment US\$	Billing system US\$	Equipment, furniture and fixture US\$	Motor vehicles US\$	Capital work-in- progress US\$	Total US\$
As at 31 December 2022							
Cost	5,953,737	642,354,859	13,736,180	17,526,270	1,506,084	8,874,091	689,951,221
Accumulated depreciation	(5,267,173)	(564,862,877)	(11,469,351)	(15,664,269)	(1,390,964)	-	(598,654,634)
	<u>686,564</u>	<u>77,491,982</u>	<u>2,266,829</u>	<u>1,862,001</u>	<u>115,120</u>	<u>8,874,091</u>	<u>91,296,587</u>
Riel million equivalent		<u>319,034</u>	<u>9,333</u>	<u>7,666</u>	<u>474</u>	<u>36,534</u>	<u>375,868</u>
<i>Carrying value as at 1 January 2023</i>	686,564	77,491,982	2,266,829	1,862,001	115,120	8,874,091	91,296,587
Additions	-	-	-	-	-	16,065,090	16,065,090
Transfers	705,395	10,194,695	-	944,000	-	(11,844,090)	-
Disposals/written off-cost	-	(9,126,735)	(14,500)	(32,898)	(129,039)	-	(9,303,172)
Disposals-accumulated depreciation	-	9,120,532	14,500	34,042	96,654	-	9,265,728
Depreciation charges for the period	(146,008)	(5,356,388)	(851,758)	(500,194)	(15,360)	-	(6,869,708)
As at 30 June 2023	<u>1,245,951</u>	<u>82,324,086</u>	<u>1,415,071</u>	<u>2,306,951</u>	<u>67,375</u>	<u>13,095,091</u>	<u>100,454,525</u>
As at 30 June 2023							
Cost	6,659,132	643,422,819	13,721,680	18,437,372	1,377,045	13,095,091	696,713,139
Accumulated depreciation	(5,413,181)	(561,098,733)	(12,306,609)	(16,130,421)	(1,309,670)	-	(596,258,614)
	<u>1,245,951</u>	<u>82,324,086</u>	<u>1,415,071</u>	<u>2,306,951</u>	<u>67,375</u>	<u>13,095,091</u>	<u>100,454,525</u>
Riel million equivalent	<u>5,146</u>	<u>339,998</u>	<u>5,844</u>	<u>9,528</u>	<u>279</u>	<u>54,082</u>	<u>414,877</u>

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

6. PROPERTY, PLANT AND EQUIPMENT (CONTINUED)

The following table provides details of cash used for the purchases of property, plant and equipment:

	30 June 2023		30 June 2022	
	US\$	Riel million	US\$	Riel million
			<i>Un-reviewed</i>	<i>Un-reviewed</i>
Increase in accrued capital expenditure	16,065,090	65,770	5,063,243	20,557
(Increase)/decrease in suppliers' advances for capital expenditure	(270,129)	(1,106)	10,726	44
Decrease in payables for capital expenditure	(1,976,647)	(8,092)	(317,886)	(1,291)
Decrease in payable for capital expenditure to related parties	230,884	945	35,340	143
Increase in borrowings for capital expenditure (note 8)	79,732	327	99,237	403
	<u>(7,704,095)</u>	<u>(31,541)</u>	<u>-</u>	<u>-</u>
Cash used for purchases of property, plant and equipment	6,424,835	26,303	4,890,660	19,856

7. SHARE CAPITAL AND SHARE PREMIUM

Share capital

As at 30 June 2023, the authorised share capital comprised 1,959,271,206 shares (2022: 5,000 shares) at par value of US\$0.075 per share. All issued shares are fully paid.

	30 June 2023		31 December 2022	
	US\$	Riel million	US\$	Riel million
Issued and fully paid:				
At 1 January	5,000,000	20,585	5,000,000	20,370
Proceed from share issued in the IPO	695,340	2,847	-	-
Conversion of retained earnings to share capital	141,250,000	578,278	-	-
Currency translation differences	-	5,174	-	215
	<u>146,945,340</u>	<u>606,884</u>	<u>5,000,000</u>	<u>20,585</u>

Share capital of US\$146,945,340 is represented by 1,959,271,206 shares at Riel 300 US\$0.075) each, divided into two classes:

- 9,271,206 Class A shares with total value of US\$695,340 with the par value of Riel were from the share issued in the Initial Public Offerings (IPO). Class A shareholders are entitled to the minimum guaranteed dividend yield of 7% of total number of shares held as of the day immediately preceding the ex-dividend date multiplied by the initial public offering price for the period of 5 years (either cash or non-cash dividend), payable quarterly, effective after an initial 3- month period from listing date. The holders of Class A shares must be active customers, who are active subscribers of telecommunication services provided by the Company.
- 1,950 million Class B shares with total value of US\$146,250,000 were from the conversion of US\$141,250,000 from the retained earnings to share capital with the par value of Riel 300 per share and the conversion of the prior registered capital of US\$5,000,000 with the par value of Riel 300 (2022: Riel 4 million per share). Class B shareholders are entitled to a dividend as approved by the Board of Directors.

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

7. SHARE CAPITAL AND SHARE PREMIUM (CONTINUED)

Share premium

The share premium mainly represents the excess amount received by the Company over the par value of its shares pursuant to the issuance of shares, net of transaction costs directly attributable to the issuance.

The total number of newly issued shares are 9,271,206 shares with a par value of Riel 300 (US\$0.075) per share, at an offering price of Riel 2,270 (US\$0.57) per share. The share premium is calculated as follows:

	<u>US\$</u>
Share proceeds	5,284,587
Less: share capital at par value	(695,340)
Less: IPO costs	(472,081)
Less: dividend payables (note 9)	<u>(1,563,259)</u>
Share premium	<u>2,553,907</u>

Total shares are summarised as follows:

	<u>Number of Shares</u>	<u>Par value US\$</u>
Class A	9,271,206	695,340
Class B	<u>1,950,000,000</u>	<u>146,250,000</u>
At 30 June 2023	<u>1,959,271,206</u>	<u>146,945,340</u>

8. BORROWINGS

	<u>30 June 2023</u>		<u>31 December 2022</u>	
	<u>US\$</u>	<u>Riel million</u>	<u>US\$</u>	<u>Riel million</u>
<i>Current</i>				
Bank of China Limited – CFA	6,906,889	28,525	9,530,651	39,238
Canadia Bank Plc.	1,000,000	4,130	1,464,035	6,027
Neak Oknha Kith Meng	15,796	65	15,796	65
Union Commercial Bank Plc.	2,000,000	8,260	2,000,000	8,234
Mega International Commercial Bank Co., Ltd. Phnom Penh Branch	1,957,745	8,085	1,894,748	7,801
Maybank (Cambodia) Plc.	2,625,000	10,842	579,479	2,386
Loan from Industrial and Commercial Bank of China Limited Phnom Penh Branch (ICBC)	1,237,003	5,109	-	-
	<u>15,742,433</u>	<u>65,016</u>	<u>15,484,709</u>	<u>63,751</u>
<i>Non-current</i>				
Neak Oknha Kith Meng	11,418,000	47,156	11,418,000	47,008
Bank of China Limited – CFA	90,133,334	372,251	98,928,542	-
Canadia Bank Plc.	13,866,666	57,269	15,466,667	63,676
Union Commercial Bank Plc.				
Co., Ltd. Phnom Penh Branch	4,917,844	20,311	5,912,346	24,341
• Maybank (Cambodia) Plc.	10,947,917	45,215	3,645,834	15,010
Loan from Industrial and Commercial Bank of China Limited Phnom Penh Branch (ICBC)	6,467,092	26,709	-	-
	<u>144,417,519</u>	<u>596,444</u>	<u>142,871,389</u>	<u>588,202</u>

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

8. BORROWINGS (CONTINUED)

Loan from Industrial and Commercial Bank of China Limited (ICBC)

In the period, ICBC issued letters of credit to the Company to provide US\$7,704,095 in bank financing to purchase the telecommunication equipment and related services from Huawei International Pte. Ltd. and Huawei Technologies (Cambodia) Co., Ltd (the Suppliers) with deferred payments up to 540 days. The bank financing is secured by the property of Khaou Chuly Land Company Limited, a company wholly owned by Neak Oknha Kith Meng. Hence, the Company shall settle the borrowings to ICBC within 540 days from the Suppliers' invoice dates.

9. OTHER FINANCIAL LIABILITIES

	30 June 2023		31 December 2022	
	US\$	Riel million	US\$	Riel million
<i>Current</i>				
Payables to suppliers	9,391,585	38,787	9,264,565	38,142
Guaranteed dividend payables (*)	272,923	1,127	-	-
	<u>9,664,508</u>	<u>39,914</u>	<u>9,264,565</u>	<u>38,142</u>
<i>Non-current</i>				
Payables to suppliers	4,032,676	16,655	8,549,687	35,199
Guaranteed dividend payables (*)	1,290,336	5,329	-	-
	<u>5,323,012</u>	<u>21,984</u>	<u>8,549,687</u>	<u>35,199</u>

(*) The payables represent the guaranteed dividend payables for Class A shared issued on the CSX during the period, which is the present value of dividend yield of 7% for the period of 5 years (see note 7).

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

10. OTHER OPERATING COSTS

	For the three-month period ended				For the six-month period ended			
	30 June 2023		30 June 2022		30 June 2023		30 June 2022	
	US\$	KHR'000	US\$	KHR'000	US\$	KHR'000	US\$	KHR'000
			<i>Un-reviewed</i>	<i>Un-reviewed</i>			<i>Un-reviewed</i>	<i>Un-reviewed</i>
Operational costs to the Ministry of Post and Telecommunication	7,580,230	31,109	7,709,955	31,272	15,152,284	62,033	15,120,274	61,388
Utilities	3,054,102	12,534	4,182,612	16,965	6,122,436	25,065	8,011,002	32,525
Dealers' commissions	2,888,378	11,854	3,607,449	14,632	6,161,041	25,223	7,172,474	29,120
Maintenance	1,633,416	6,704	1,871,620	7,591	3,282,102	13,437	3,458,239	14,040
Advertising and promotion costs	1,039,598	4,267	788,689	3,199	1,960,334	8,026	2,069,201	8,401
Leased line charges	186,856	767	361,427	1,466	420,056	1,720	706,540	2,869
Rentals	174,422	716	295,783	1,200	299,291	1,225	602,129	2,445
Specific tax expenses	130,057	534	623,283	2,528	310,312	1,270	1,763,335	7,159
Roaming costs	114,311	469	139,704	567	235,458	964	218,132	886
Customers' rewards	-	-	910,000	3,691	3,096	13	1,810,000	7,349
Others	2,117,182	8,688	1,803,717	7,314	3,928,619	16,084	3,386,074	13,747
	<u>18,918,552</u>	<u>77,642</u>	<u>22,294,239</u>	<u>90,425</u>	<u>37,875,029</u>	<u>155,060</u>	<u>44,317,400</u>	<u>179,929</u>

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

11. CASH GENERATED FROM OPERATIONS

	30 June 2023		30 June 2022	
	US\$	Riel million	US\$	Riel million
			<i>Un-reviewed</i>	<i>Un-reviewed</i>
Profit before income tax	28,963,344	118,576	21,148,016	85,860
Adjustments for:				
Depreciation charge	12,072,162	49,423	16,658,644	67,634
Amortisation charge	186,892	765	186,891	759
(Gain)/loss on disposal of property, plant and equipment	(151,912)	(622)	109,963	446
Employment seniority payment obligations	(3,650)	(15)	-	-
Finance cost	11,615,407	47,553	8,518,011	34,583
Finance income	(10,942,008)	(44,797)	(10,216,476)	(41,479)
	<u>41,740,235</u>	<u>170,883</u>	<u>36,405,049</u>	<u>147,803</u>
Changes in working capital:				
Trade and other payables	28,111,684	115,089	7,883,556	32,007
Contract liabilities	(176,901)	(724)	1,231,570	5,000
Payables to related companies	1,118,266	4,578	(6,165,663)	(25,033)
Accrued liabilities	(19,001,132)	(77,791)	4,062,665	16,494
Trade and other receivables, gross	502,586	2,058	661,777	2,687
Prepayments and deposits	(842,079)	(3,447)	(1,285,511)	(5,219)
Inventories	11,005	45	275,087	1,117
Receivables from related companies	(42,213)	(173)	(161,499)	(656)
	<u>51,421,451</u>	<u>210,518</u>	<u>42,907,031</u>	<u>174,200</u>

12. EARNINGS PER SHARE

i) Basic earnings per share

Basic earnings per share are calculated by dividing the earnings attributable to equity holders of the Company by numbers of ordinary shares in issue during the period as shown below:

	30 June 2023		30 June 2022	
	US\$	Riel	US\$	Riel
			<i>Un-reviewed</i>	<i>Un-reviewed</i>
Earning attributable to the owners of the Company	22,653,488	90,835,000,000	16,595,467	65,403,000,000
Number of shares	<u>1,959,271,206</u>	<u>1,959,271,206</u>	<u>5,000</u>	<u>5,000</u>
Basic earnings per share (US\$/Riel)	<u>0.01</u>	<u>46</u>	<u>3,319</u>	<u>13,080,600</u>

ii) Diluted earnings per share

Diluted earnings per share are calculated by adjusting the weighted average number of ordinary shares outstanding to assume conversion of all dilutive potential ordinary shares. The Company had no dilutive potential ordinary shares as at the period end. As such, the diluted earnings per share was equivalent to the basic earnings per share.

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

13. FAIR VALUE MEASUREMENT OF FINANCIAL INSTRUMENTS

This note provides an update on the judgements and estimates made by the Group in determining the fair values of the financial instruments since the last annual audited financial statements.

(a) Fair value hierarchy

To provide an indication about the reliability of the inputs used in determining fair value, the Group classifies its financial instruments into the three levels prescribed under the accounting standards. An explanation of each level follows underneath the table.

Level 1: The fair value of financial instruments traded in active markets (such as publicly traded derivatives and equity securities) is based on quoted market prices at the end of the reporting period. The quoted market price used for financial assets held by the Group is the current bid price. These instruments are included in level 1.

Level 2: The fair value of financial instruments that are not traded in an active market (for example, over-the-counter derivatives) is determined using valuation techniques which maximise the use of observable market data and rely as little as possible on entity-specific estimates. If all significant inputs required to fair value an instrument are observable, the instrument is included in level 2.

Level 3: If one or more of the significant inputs is not based on observable market data, the instrument is included in level 3. This is the case for unlisted equity securities.

The Group has no financial assets or financial liabilities measured at fair value as at the reporting period.

(b) Financial instruments not measured at fair value

As at the balance sheet date, the fair values of financial instruments of the Group approximate their carrying amounts except for the loans from Bank of China Limited. The fair value of the loan from Bank of China Limited is as follows:

	30 June 2023		31 December 2022	
	US\$	Riel million	US\$	Riel million
Carrying value	97,040,223	400,776	108,459,193	588,202
Fair value	97,062,287	400,867	107,799,772	443,812

The fair value of the loan is based on cash flows discounted using a borrowing rate of 10.435% (2022: 9.832%). They are classified as level 3 fair values in the fair value hierarchy due to the use of unobservable inputs, including own credit risk.

CAMGSM PLC.

NOTES TO THE CONDENSED CONSOLIDATED INTERIM FINANCIAL INFORMATION FOR THE SIX-MONTH PERIOD ENDED 30 JUNE 2023

13. FAIR VALUE MEASUREMENT OF FINANCIAL INSTRUMENTS (CONTINUED)

The estimated fair values of other financial instruments are based on the following methodologies and assumptions:

- i) Cash and cash equivalents and short-term investments – The carrying values of these amounts approximate fair values due to their short-term nature.
- ii) Accounts receivable and payable – The carrying amounts less impairment provision approximate fair value because these are subject to normal credit terms and are short-term in nature.
- iii) Loan to a related party – The carrying amount approximates fair values because it is matured within one year.
- iv) Borrowings and other financial liabilities – the fair values are not materially different from their carrying amounts, since the interest payable on those borrowings is either close to current market rates or the borrowings are of a short-term nature.
- v) Long term trade payables – The fair value of the long-term trade payables is estimated by discounting the future contractual cash flows using a market lending rate in the year.
- vi) Other assets and other liabilities – The carrying amounts of other financial assets and other financial liabilities are assumed to approximate their fair values as these items are not materially sensitive to the shift in market interest rates.

14. EVENTS OCCURRING AFTER THE REPORTING PERIOD

In July 2023, the Company entered into term loan agreements with three different lenders, Maybank (Cambodia) Plc., Maybank Singapore Limited and Canadia Bank Plc. for a US\$112.5 million to refinance its outstanding term loan payable to Bank of China Limited. The borrowings from Canadia Bank Plc. and Maybank (Cambodia) Plc. amounting to US\$72.5 million are charged with fixed interest rates ranging from 7% to 8.75% per annum while the borrowing from Maybank Singapore Limited amounting to US\$40 million is charged with a floating rate of SOFR plus 4.85% margin per annum. Its outstanding loan payable with Bank of China Limited was fully settled on total loan amount of 8 August 2023.

